


របៀបដំឡើងកម្មវិធីទូរស័ព្ទចល័តសំរាប់ការត្រួតពិនិត្យផ្ទៀងផ្ទាត់តាម
អេឡិចត្រូនិចនៃកម្មវិធីសេវាការមើលថែទាំក្នុងផ្ទះ (Mobile App IHSS
EVV) លើទូរស័ព្ទដៃ Android


1. ដើម្បីដំឡើងកម្មវិធី ***IHSS EVV Mobile App*** សូមបើកកម្មវិធីនៅលើបណ្តាញ ***Google Play Store*** ។




2. ស្វែងរកកម្មវិធី ***IHSS EVV Mobile App*** ។




3. ជ្រើសរើសកម្មវិធី ***IHSS EVV Mobile App*** ហើយចុចលើប៊ូតុងដំឡើង (Start) ។




4. នៅពេលដំឡើងរួច ចុចលើប៊ូតុង បើក (open) ។



5. អ្នកនឹងត្រូវបានស្វាគមន៍ដោយអេក្រង់ស្វាគមន៍។



6. ឥឡូវនេះ អ្នកអាចឡូគីន (log in) ដោយប្រើឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់នៃវិបធាតុសេវាកម្មអេឡិចត្រូនិក (ESP) របស់អ្នកបាន។



IHSS
IH-HOME SUPPORTIVE SERVICES
ELECTRONIC SERVICES PORTAL

Login with Your IHSS Account

User Name
User Name is case sensitive

Remember Me

Password
Password is case sensitive

Show Password

[Forgot User Name or Password?](#)

[Privacy and Terms](#)

Login